



បណ្ណសន្យារ៉ាប់រង

ផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ

ទម្រង់លេខ [XXX]

I. និយមន័យ

- រយៈពេលវាយតម្លៃ គឺជារយៈពេលមួយដែលក្រុមហ៊ុននឹងវាយតម្លៃលើលក្ខខណ្ឌមួយ មុនពេលសម្រេចថា តើ លក្ខខណ្ឌនោះមានលក្ខណៈគ្រប់គ្រាន់ដែលត្រូវចាត់ទុកថាមានលក្ខណៈអចិន្ត្រៃយ៍ដែរ ឬទេ។ រយៈពេលវាយតម្លៃ នឹងត្រូវមានរយៈពេលអប្បបរមាដែលបានកំណត់ក្នុងនិយមន័យពាក់ព័ន្ធ និងមិនត្រូវមានរយៈពេលលើសពី 12 (ដប់ពីរ) ខែឡើយ (ប្រសិនបើ ភស្តុតាងតម្រូវទាំងអស់ត្រូវបានដាក់ជូនរួចរាល់) ។
- ការវះកាត់ដែលត្រូវបានធានារ៉ាប់រង សម្រាប់គោលបំណងនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ត្រូវមានន័យថាជាការវះកាត់ផ្សេងៗ ដែលបានកំណត់ ឬបញ្ជាក់ក្នុងតារាងជំងឺធ្ងន់ធ្ងរ។
- អាការៈជំងឺធ្ងន់ធ្ងរ គឺជាពេលដែលអ្នកត្រូវបានធានារ៉ាប់រងបានធ្វើរោគវិនិច្ឆ័យរកឃើញថា ទទួលការរងគ្រោះពីជំងឺធ្ងន់ធ្ងរមួយ ឬបានឆ្លងកាត់ការវះកាត់ដែលត្រូវបានធានារ៉ាប់រងសម្រាប់ជំងឺធ្ងន់ធ្ងរមួយ ដូចដែលមានកំណត់នៅក្នុងតារាងជំងឺធ្ងន់ធ្ងរ។
- ប្រភេទជំងឺធ្ងន់ធ្ងរ មានន័យថាជាប្រភេទនៃអាការៈជំងឺធ្ងន់ធ្ងរ ដូចមានកំណត់ក្នុងតារាងជំងឺធ្ងន់ធ្ងរ។
- ការធ្វើរោគវិនិច្ឆ័យ មានន័យថាការធ្វើរោគវិនិច្ឆ័យដាក់លាក់មួយដោយវេជ្ជបណ្ឌិតជំងឺទូទៅ ផ្អែកទៅលើភស្តុតាងដែលដូចគ្នាទៅនឹងនិយមន័យនៃអាការៈជំងឺធ្ងន់ធ្ងរដូចដែលបានកំណត់ខាងក្រោម ឬប្រសិនបើគ្មានភស្តុតាងដាក់លាក់ រោគវិនិច្ឆ័យត្រូវផ្អែកលើភស្តុតាងនៃវិទ្យុសាស្ត្រ គ្លីនិក ជាលិកាសាស្ត្រ ឬមន្ទីរពិសោធន៍ដែលបានទទួលស្គាល់ដោយក្រុមហ៊ុន។ រោគវិនិច្ឆ័យនេះ ត្រូវតែទទួលស្គាល់ដោយនាយកផ្នែកវេជ្ជសាស្ត្ររបស់ក្រុមហ៊ុន ដែលសម្បូរលើភស្តុតាងវេជ្ជសាស្ត្រ ដែលបានផ្តល់ដោយអ្នកត្រូវបានធានារ៉ាប់រង និង/ឬ ភស្តុតាងបន្ថែមណាមួយដែលតម្រូវឲ្យមាន។
ក្នុងករណីដែលមានជម្លោះ ឬភាពមិនយល់ស្របគ្នាពាក់ព័ន្ធនឹងភាពសមស្រប ឬភាពត្រឹមត្រូវនៃរោគវិនិច្ឆ័យនេះ ក្រុមហ៊ុនត្រូវមានសិទ្ធិទាមទារឲ្យមានការពិនិត្យលើអ្នកត្រូវបានធានារ៉ាប់រង ឬលើភស្តុតាងដែលត្រូវបានប្រើសម្រាប់រោគវិនិច្ឆ័យនេះ ដោយអ្នកជំនាញឯករាជ្យក្នុងវិស័យសុខាភិបាល ដែលពាក់ព័ន្ធហើយដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុន។ ហើយអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនត្រូវជាប់កាតព្វកិច្ចគោរពតាមគំនិតយោបល់របស់អ្នកជំនាញទៅលើរោគវិនិច្ឆ័យនោះ ។
- ជំងឺ/ការវះកាត់ក្រុមទី 1 មានន័យថាជាអាការៈជំងឺធ្ងន់ធ្ងរមានស្ថានភាព ដូចបានកំណត់ថាជា “ជំងឺ/ការវះកាត់ក្រុមទី 1” នៅក្នុងតារាងជំងឺធ្ងន់ធ្ងរ។
- ជំងឺ/ការវះកាត់ក្រុមទី 2 មានន័យថាជាអាការៈជំងឺធ្ងន់ធ្ងរមានស្ថានភាពធ្ងន់ធ្ងរ ដូចបានកំណត់ថាជា “ជំងឺ/ការវះកាត់ក្រុមទី 2” ក្នុងតារាងជំងឺធ្ងន់ធ្ងរ។
- អចិន្ត្រៃយ៍ មានន័យថាជាស្ថានភាពដែលនឹងបន្តពេញមួយជីវិតរបស់អ្នកត្រូវបានធានារ៉ាប់រង។
- ការខូចខាតប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ជាមួយនឹងការបន្តរោគសញ្ញាគ្លីនិក គឺជារោគសញ្ញានៃដំណើរការមិនប្រក្រតីនៃប្រព័ន្ធប្រសាទ ដែលកើតមាននៅពេលពិនិត្យ និងរំពឹងថាអាចបន្តកើតមានពេញមួយជីវិត

របស់អ្នកត្រូវបានធានារ៉ាប់រង។ រោគសញ្ញាដែលត្រូវបានធានារ៉ាប់រងរួមមាន ការស្លឹក ពិការផ្នែកណាមួយ នៃរាងកាយ ការចុះខ្សោយតាមកន្លែងណាមួយ និយាយមិនច្បាស់ (ការលំបាកក្នុងការនិយាយ) និយាយ មិនរួច (មិនអាចនិយាយបាន) ការពិបាកលេប (ការលំបាកក្នុងការលេប) ការចុះខ្សោយនៃភ្នែក ការ លំបាកក្នុងការដើរ ខ្វះលទ្ធភាពក្នុងការប្រើប្រាស់ផ្នែកណាមួយនៃរាងកាយឲ្យបានស្រួល ការញ័រ ប្រកាច់ រង្វេង រើរវាយ និងសន្លប់ (ការលែងដឹងខ្លួនរយៈពេលវែង)។

10. **ស្ថានភាពមុនពេលធានារ៉ាប់រង** មានន័យថាជំងឺដែលអ្នកត្រូវបានធានារ៉ាប់រង/អ្នកបានដឹងអំពីវា។ អ្នកត្រូវ បានធានារ៉ាប់រងម្នាក់/អ្នក អាចត្រូវបានចាត់ទុកថាបានដឹងអំពីស្ថានភាពមុនពេលធានារ៉ាប់រង ដែលស្ថាន ភាពនេះជាស្ថានភាពមួយដែល៖
 - (i) អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលបានការព្យាបាល
 - (ii) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រ ត្រូវបានណែនាំជូន អ្នក
 - (iii) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
 - (iv) វត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈមួយ។
11. **វេជ្ជបណ្ឌិតជំងឺទូទៅ** មានន័យថាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រដែលបានចុះបញ្ជីត្រឹមត្រូវ មានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ និងត្រូវបានផ្តល់អាជ្ញាបណ្ណក្នុងការប្រកបវិជ្ជាជីវៈពេទ្យតាមបែបបស្ចឹមប្រទេស និងអ្នក ដែលប្រកបវិជ្ជាជីវៈក្នុងទំហំវិសាលភាពនៃអាជ្ញាបណ្ណ និងការបណ្តុះបណ្តាល ក្នុងតំបន់ភូមិសាស្ត្រជាក់ លាក់មួយ ប៉ុន្តែដែលមិនរាប់បញ្ចូលខ្លួនអ្នក អ្នកត្រូវបានធានារ៉ាប់រង ប្តី ឬប្រពន្ធ ឬក្រុមគ្រួសាររបស់អ្នក ឬ អ្នកត្រូវបានធានារ៉ាប់រង។
12. **ទឹកប្រាក់ធានារ៉ាប់រង** សំដៅដល់ចំនួនទឹកប្រាក់នៃការធានារ៉ាប់រងដែលបានទិញ ដូចដែលបានចែងនៅ លើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានកែសម្រួលនៅលើបង្គិលខណ្ឌណាមួយ។

II. អត្ថប្រយោជន៍

ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរណាមួយ ដូចដែលបានកំណត់ ក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ ក្នុងកំឡុងពេលបណ្ណសន្យារ៉ាប់រងមានសុពលភាព និងបានរស់រានមាន ជីវិត 30 ថ្ងៃ រាប់ចាប់ពីកាលបរិច្ឆេទនៃការធ្វើរោគវិនិច្ឆ័យ នោះក្រុមហ៊ុននឹងផ្តល់ជូនអ្នកនូវទឹកប្រាក់ធានារ៉ាប់រងនៃ ផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ ដោយអនុលោមតាម ខ លក្ខខណ្ឌ និងករណីមិនធានា។

ការផ្តល់ជូនអត្ថប្រយោជន៍ត្រូវធ្វើឡើងដោយអនុលោមតាម ខ និងលក្ខខណ្ឌដូចខាងក្រោម៖

1. **ផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរសម្រាប់ជំងឺ/ការរះកាត់ក្រុមទី 1**
 ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានអាការៈជំងឺដូចដែលបានកំណត់ ក្នុងជំងឺ /ការរះកាត់ក្រុមទី 1 ក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ ក្រុមហ៊ុននឹងផ្តល់ជូនអ្នកនូវ ផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរសម្រាប់ជំងឺ/ការរះកាត់ក្រុមទី 1 ដូចចំនួនដែលបានកំណត់លើ វិញ្ញាបនបត្រធានារ៉ាប់រង។ បន្ទាប់ពីនេះ ពុំមានអត្ថប្រយោជន៍ណាមួយ នឹងត្រូវបង់ជូនសម្រាប់ជំងឺ/ការរះ កាត់ក្រុមទី 1 ឡើយ។ ក្រុមហ៊ុននឹង ផ្តល់ជូនផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរសម្រាប់ជំងឺ/ការ រះកាត់ក្រុមទី 1 តែម្តងប៉ុណ្ណោះ ក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ។

2. ផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរសម្រាប់ជំងឺ/ការវះកាត់ក្រុមទី 2

- 2.1. ប្រសិនបើ អ្នកដែលត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា បានទទួលរងអាការៈជំងឺដូចដែលបានកំណត់ក្នុងជំងឺ/ការវះកាត់ក្រុមទី 2 ក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ ក្រុមហ៊ុននឹងផ្តល់ជូនអ្នកនូវផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរសម្រាប់ជំងឺ/ការវះកាត់ក្រុមទី 2 ដូចចំនួនដែលបានកំណត់លើវិញ្ញាបនបត្រធានារ៉ាប់រង ដកផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរដែលបានបង់រួចសម្រាប់ជំងឺ/ការវះកាត់ក្រុមទី 1 និងបំណុលណាមួយដែលមាននៅក្រោមបណ្តុសន្យារ៉ាប់រងនេះ។ បន្ទាប់ពីពេលបង់ប្រាក់សម្រាប់ផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរសម្រាប់ជំងឺ/ការវះកាត់ក្រុមទី 2 រួច ផលិតផលធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ។
- 2.2. ចំនួនសរុបនៃការបង់ប្រាក់អត្ថប្រយោជន៍ ដែលធ្វើឡើងក្រោមផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរសម្រាប់ក្រុមជំងឺ/ការវះកាត់ប្រភេទទី 1 និងក្រុមជំងឺ /ការវះកាត់ប្រភេទទី 2 មិនត្រូវលើសពី 100% (មួយរយភាគរយ) នៃទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ។
- 2.3. ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការពិនិត្យ និងកែសម្រួលលើកម្រិតនៃជំងឺធ្ងន់ធ្ងរ ដែលត្រូវបានធានារ៉ាប់រងក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ។

III. ការទាមទារសំណង

1. ប្រសិនបើមានការទាមទារសំណង 2 (ពីរ) ឬច្រើនក្រោមដំណាក់កាលផ្សេងគ្នា នៃប្រភេទជំងឺធ្ងន់ធ្ងរដូចគ្នានៅពេលតែមួយ ក្រុមហ៊ុននឹងបង់ប្រាក់សំណងតែ 1 (មួយ) ប៉ុណ្ណោះ ដោយយកសំណងណាមួយដែលមានចំនួនខ្ពស់ជាងគេដែលអនុម័តដោយក្រុមហ៊ុន។
2. ប្រសិនបើមានការទាមទារសំណង 2 (ពីរ) ឬច្រើនក្រោមប្រភេទជំងឺធ្ងន់ធ្ងរផ្សេងៗគ្នា ដែលបានធ្វើរោគវិនិច្ឆ័យនៅថ្ងៃតែមួយ ក្រុមហ៊ុននឹងបង់ប្រាក់សំណងតែ 1 (មួយ) ប៉ុណ្ណោះ ដោយយកសំណងណាមួយដែលមានចំនួនខ្ពស់ជាងគេដែលអនុម័តដោយក្រុមហ៊ុន។
3. នៅពេលដែលសំណងត្រូវបានទូទាត់រួចរាល់ សម្រាប់អាការៈជំងឺធ្ងន់ធ្ងរក្រុមណាមួយ នោះនឹងមិនមានអត្ថប្រយោជន៍បន្ថែមផ្សេងទៀតនៅក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ នឹងត្រូវផ្តល់ជូនសម្រាប់អាការៈជំងឺធ្ងន់ធ្ងរក្នុងក្រុមដូចគ្នានោះទេ។

IV. ការបង់បុព្វលាភធានារ៉ាប់រង

បុព្វលាភធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ អាចតម្រូវឲ្យមានផ្លាស់ប្តូរដោយក្រុមហ៊ុន អាស្រ័យទៅលើកត្តាមួយចំនួន រួមមានជាអាទិ៍ អាយុបច្ចុប្បន្ន ឬមុខរបរបស់អ្នកត្រូវបានធានារ៉ាប់រង និងកម្រិតនៃអាការៈជំងឺធ្ងន់ធ្ងរដែលត្រូវបានធានារ៉ាប់រង ក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ។

រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង នឹងត្រូវអនុវត្តតាមរយៈពេលនៃការធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងបន្ថែមនេះ។

V. តារាងជំងឺធ្ងន់ធ្ងរ

1. បញ្ជីនៃអាការៈជំងឺធ្ងន់ធ្ងរ/ការវះកាត់ក្រុមទី 1

លេខ	ប្រភេទជំងឺធ្ងន់ធ្ងរ	អាការៈជំងឺធ្ងន់ធ្ងរ
1	ជំងឺមហារីក	ជាលិកាមហារីកកើតនៅទីតាំងដើម (CIS) ជាលិកាមហារីកដែលកើតនៅទីតាំងដើម (CIS) មានន័យថាការវិវឌ្ឍន៍កើតឡើងដោយឯកឯងនៃកោសិកាមហារីក ដែលបិទនៅកោសិកាទីតាំងដើមរបស់វា តែពុំទាន់រាលដាល ឬបំផ្លាញជាលិកាដែលនៅជុំវិញ។ ការរាតត្បាតមានន័យថាការចូលស៊ី ឬបំផ្លាញជាលិកាធម្មតាយ៉ាងសកម្មហួសគ្នាសង្ក្រឹះខាងក្នុងនៃជាលិកា។ ការបញ្ជាក់រោគវិនិច្ឆ័យជាលិកាមហារីកដែលកើតនៅទីតាំងដើម (CIS) ដាច់ខាតត្រូវតែយោងតាមរបាយការណ៍វិភាគកោសិកាមហារីក។ ការបញ្ជាក់រោគវិនិច្ឆ័យជាលិកាមហារីកដែលកើតនៅទីតាំងដើម (CIS) ត្រូវតែរកឃើញថាមានសញ្ញាវិជ្ជមាន តាមរយៈការប្រើប្រាស់មកពីនិក្ខេបតាមមីក្រូទស្សន៍លើជាលិការដែលមានបញ្ហាទាំងនោះ (biopsy) ។ លទ្ធផលតាមរោគសញ្ញា Clinical ផ្សេងៗមិនអាចយកជាការបានទេ។ ក្នុងករណីពាក់ព័ន្ធនឹងមាត់ស្បូនវិញ តេស្ត Pap smear តែមួយមិនអាចយកជាការបានទេ ចាំបាច់ត្រូវភ្ជាប់ជាមួយការប្រើប្រាស់យកសាច់ខាងក្រៅ ឬខាងក្នុងមាត់ស្បូនមកវិភាគ (cone biopsy ឬ colposcopy with cervical biopsy)។ លទ្ធផលតាមរោគសញ្ញា Clinical ឬការចាត់ថ្នាក់កម្រិតកោសិកា (Cervical Intraepithelial Neoplasia-CIN) ដែលមានបីដំណាក់កាល CIN I, CIN II, CIN III (កោសិកាដែលមានរូបរាងមិនធម្មតាតែមិនមែនជាកោសិកាមហារីកកើតនៅទីតាំងដើម - severe dysplasia without carcinoma in situ) មិនត្រូវបានរាប់បញ្ចូលនោះទេ។ មហារីកស្បែក Non-Melanoma CIS ក៏មិនត្រូវរាប់បញ្ចូលដែរ។ ការធានារ៉ាប់រងនេះ គឺសម្រាប់តែជាលិកាមហារីកដែលកើតនៅទីតាំងដើម (CIS) លើកដំបូងប៉ុណ្ណោះ ឬ មហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង មហារីកក្រពេញប្រូស្តាត ដែលត្រូវបានធ្វើការវិភាគសាច់ តាមរយៈចំណាត់ថ្នាក់ TNM ដែលមាន៖ T1a, T1b, ឬ T1c ឬក៏ចំណាត់ថ្នាក់មហារីកក្រពេញប្រូស្តាតដែលសមមូលនឹងចំណាត់ថ្នាក់ TNM នេះ ឬ មហារីកក្រពេញទីរ៉ូអ៊ីតដំណាក់កាលដំបូង មហារីកក្រពេញទីរ៉ូអ៊ីត ដែលត្រូវបានធ្វើការវិភាគសាច់ តាមរយៈចំណាត់ថ្នាក់ TNM ដែលមាន៖ T1N0M0 Papillary Microcarcinoma

លេខ	ប្រភេទជំងឺធ្ងន់ធ្ងរ	អាការៈជំងឺធ្ងន់ធ្ងរ
		នៃក្រពេញទីរ៉ូអ៊ីតដែលដុំសាច់នោះ មានទំហំវិជ្ជមានត្រួតត្រាជាងមួយសង់ទីម៉ែត្រ ឬ មហារីកប្លោកនោមដំណាក់កាលដំបូង មហារីកប្លោកនោមដែលត្រូវបានការធ្វើការវិភាគសាច់ តាមរយៈចំណាត់ថ្នាក់ TNM ដែលមាន៖ T1NOMO រួមមាន Papillary carcinoma នៃប្លោកនោម (TaNOMO) ឬ មហារីកគ្រាប់ឈាមសរសៃដំណាក់កាលដំបូង មហារីកគ្រាប់ឈាមសរសៃដំណាក់កាលដំបូង (CLL) RAI ដំណាក់កាលទី 1 ឬទី 2 ។ CLL RAI ដំណាក់កាលទី 0 ឬទាបជាងនេះមិនត្រូវបានរាប់បញ្ចូលឡើយ។
2	ជំងឺបេះដូង និងប្រព័ន្ធសរសៃឈាម	ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬ ឧបករណ៍ភ្លេចបេះដូង ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬឧបករណ៍ភ្លេចបេះដូងដែលតម្រូវចាំបាច់ ដោយសារតែបញ្ហាចង្វាក់បេះដូងមិនប្រក្រតីធ្ងន់ធ្ងរ ដែលមិនអាចព្យាបាលតាមមធ្យោបាយផ្សេងបាន។ ដំណើរការវះកាត់ត្រូវតែមានការបញ្ជាក់ថាចាំបាច់ជាដាច់ខាត ដោយវេជ្ជបណ្ឌិតជំនាញឯកទេសបេះដូងដែលបានចុះបញ្ជី (Registered Medical Practitioner)។ ការវះកាត់ព្យាបាលសរសៃឈាម Coronary មានន័យថាការទទួលយកការវះកាត់ដាក់ស្ព័ន្ធ ជាលើកដំបូងនៃសរសៃឈាម Coronary ដូចជា៖ ការវះកាត់ព្យាបាលដោយប្រើឧបករណ៍ Balloon ការកាត់យកសរសៃឈាម Coronary ចេញ ព្យាបាលតាមការស្នើ laser, ឬការដាក់បញ្ចូលបំពង់ Stent ដើម្បីឱ្យមានលំហូរឈាមវិញនៅត្រង់សរសៃចង្អៀត ឬសរសៃឈាម Coronary មួយ ឬច្រើនដែលស្ទុះដូចដែលបានបង្ហាញដោយលទ្ធផលការពិនិត្យសរសៃឈាមតាមការស្នើអ៊ុច។ ដំណើរការធ្វើវិភាគវិនិច្ឆ័យនៅក្នុងសរសៃឈាមមិនត្រូវបានរាប់បញ្ចូលឡើយ។ ការវះកាត់ផ្នែកតូចតាចនៃរាងកាយដើម្បីចូលព្យាបាលផ្នែកខាងក្នុង ឬខាងក្រៅសរសៃឈាម Aorta នៃប្រអប់ទ្រូង ឬប្រអប់ពោះ ការវះកាត់ផ្នែកតូចតាចនៃរាងកាយ ឬបោះបញ្ចូលដោយប្រើឧបករណ៍តាមសរសៃឈាមដើម្បីព្យាបាល ឬកែតម្រូវការរីកប៉ោងសរសៃឈាម Aorta

លេខ	ប្រភេទជំងឺធ្ងន់ធ្ងរ	អាការៈជំងឺធ្ងន់ធ្ងរ
		ការស្ទុះសរសៃឈាម Aorta ឬការបែកសរសៃឈាម Aorta ដែលត្រូវបានបញ្ជាក់តាមរយៈតេស្តវិនិច្ឆ័យជាក់លាក់ និងវេជ្ជបណ្ឌិតជំនាញ។ ក្នុងនិយមន័យនេះ សរសៃឈាម Aorta មានន័យថា សរសៃឈាម Aorta នៃប្រអប់ទ្រូង និងប្រអប់ពោះ តែមិនរាប់បញ្ចូលមែកជាងសរសៃឈាមរបស់វា។ ដំណើរការធ្វើរោគវិនិច្ឆ័យនៅក្នុងសរសៃឈាមមិនត្រូវបានរាប់បញ្ចូលឡើយ។
3	ជំងឺខួរក្បាល	ការដាក់បំពង់បង្ហូរសារធាតុរាវចេញពីខួរក្បាល (ឧបករណ៍ Shunt) ការវះកាត់ដាក់ឧបករណ៍ shunt ពី ventricles នៃខួរក្បាលដើម្បីបន្ថយសម្ពាធដែលកើនឡើងនៅក្នុងទឹកស្រាមខួរក្បាល។ តម្រូវការដាក់បញ្ចូលឧបករណ៍ Shunt ត្រូវតែមានការបញ្ជាក់ថាចាំបាច់ជាដាច់ខាត ដោយវេជ្ជបណ្ឌិតជំនាញឯកទេសប្រព័ន្ធប្រសាទដែលបានចុះបញ្ជី (Registered Medical Practitioner)។
4	ជំងឺស្លូត	ការវះកាត់យកស្លូតមួយចេញ (ក្នុងចំណោមស្លូតពីរ) ការវះកាត់យកស្លូតខាងស្តាំ ឬឆ្វេងទាំងមូលចេញរបស់អ្នកត្រូវបានធានារ៉ាប់រងដែលបណ្តាលមកពីជំងឺ ឬមកពីគ្រោះថ្នាក់។ ការវះកាត់យកផ្នែកខ្លះនៃស្លូតមិនត្រូវបានរាប់បញ្ចូលក្នុងអត្ថប្រយោជន៍នេះទេ។
5	ជំងឺថ្លើម	ការវះកាត់យកថ្លើមយ៉ាងតិចមួយខ្សែចេញ (ក្នុងចំណោមប្រាំបីខ្សែ) ការវះកាត់យកថ្លើមយ៉ាងតិច 1 (មួយ) ខ្សែ ចេញពីថ្លើមទាំងមូលរបស់អ្នកត្រូវបានធានារ៉ាប់រងដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ ហើយការវះកាត់នេះត្រូវបានបញ្ជាក់ថាចាំបាច់ ។ ការវះកាត់ថ្លើមដោយសារការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនហួសកម្រិត និងការបរិច្ចាគថ្លើមគឺមិនត្រូវបានរាប់បញ្ចូលឡើយ។
6	ជំងឺតម្រងនោម	ការវះកាត់យកតម្រងនោមមួយចេញ (ក្នុងចំណោមតម្រងនោមពីរ) ការវះកាត់យកតម្រងនោមមួយចេញ (ក្នុងចំណោមតម្រងនោមពីរ) ដោយសារជំងឺ ឬគ្រោះថ្នាក់ចៃដន្យ។ ការវះកាត់យកចេញតម្រងនោមនេះត្រូវតែមានការបញ្ជាក់ថាចាំបាច់ជាដាច់ខាតដោយវេជ្ជបណ្ឌិតជំនាញ។ ការវះកាត់យកផ្នែកណាមួយនៃតម្រងនោម និងការបរិច្ចាគតម្រងនោម មិនត្រូវបានរាប់បញ្ចូល ឡើយ។
7	ការផ្លាស់ប្តូរសរីរាង្គ	ការផ្លាស់ប្តូរពោះវៀនតូច (ចាប់ពីមួយម៉ែត្រឡើងទៅ) ការផ្លាស់ប្តូរពោះវៀនតូចដែលខូច រួមទាំងសរសៃឈាមដែលចិញ្ចឹមពោះវៀននោះ (ចាប់ពីមួយម៉ែត្រឡើងទៅ) តាមរយៈការវះបើកប្រអប់ពោះទាំងស្រុង។

2. បញ្ជីនៃអាការៈជំងឺធ្ងន់ធ្ងរ/ការវះកាត់ក្រុមទី 2

លេខ	ប្រភេទជំងឺធ្ងន់ធ្ងរ	អាការៈជំងឺធ្ងន់ធ្ងរ
1	ជំងឺមហារីក	ជំងឺមហារីក - កម្រិតធ្ងន់ធ្ងរដោយមិនរាប់បញ្ចូលជំងឺមហារីកដំណាក់កាលដំបូង រាល់ជំងឺមហារីក ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានសញ្ញាវិជ្ជមានដែលកំណត់ដោយការវិភាគសាច់ ហើយឃើញមានការរីករាលដាលនៃកោសិកាមហារីកដែលមិនអាចគ្រប់គ្រងបាន។ និយមន័យពាក្យជំងឺមហារីក រួមមាន មហារីកឈាម ស lymphoma និង sarcoma។ ចំពោះនិយមន័យខាងលើ មិនរួមបញ្ចូលអាការៈខាងក្រោមនេះទេ៖ (i) រាល់ជំងឺមហារីកដែលត្រូវបានចាត់ថ្នាក់តាមការវិភាគសាច់ដូចខាងក្រោម៖ - ជំងឺមហារីកដែលមិនទាន់ក្លាយជាជំងឺមហារីក - ដែលមិនរាតត្បាត/រាលដាល - ជាលិកាមហារីកកើតនៅទីតាំងដើម - ជំងឺមហារីកដែលជិតក្លាយជាជំងឺមហារីក - ជំងឺមហារីកដែលនឹងក្លាយជាជំងឺមហារីក - រាល់ជំងឺមហារីកក្រពេញប្រស្ថាតដែលត្រូវបានចាត់ថ្នាក់ជា T1N0M0 តាមការវិភាគសាច់ (តាមចំណាត់ថ្នាក់ TNM) ; (ii) រាល់ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលត្រូវបានចាត់ថ្នាក់ជា T1N0M0 តាមការវិភាគសាច់ (តាមចំណាត់ថ្នាក់ TNM) ; (iii) រាល់ជំងឺមហារីកប្លោកនោមដែលត្រូវបានចាត់ថ្នាក់ជា T1N0M0 តាមការវិភាគសាច់ (តាមចំណាត់ថ្នាក់ TNM) ; (iv) មហារីកគ្រាប់ឈាមសរុំប្រភេទ CLL ទាបជាងកម្រិត RAI Stage 3 (v) ជំងឺមហារីកទាំងអស់ដែលបណ្តាលមកពីមេរោគអេដស៍ (vi) ជំងឺមហារីកស្បែកទាំងអស់លើកលែងតែមហារីក malignant melanoma។
2	ជំងឺបេះដូង និងប្រព័ន្ធសរសៃឈាម	ជំងឺតាំងបេះដូង - នៃកម្រិតធ្ងន់ធ្ងរជាក់លាក់ ការស្លាប់សាច់ដុំបេះដូងដោយកង្វះការផ្គត់ផ្គង់ឈាម ដែលបង្កឲ្យមានរោគសញ្ញានៃជំងឺស្លោកសាច់ដុំបេះដូងស្រួចស្រាវ (acute myocardial infarction) ដូចខាងក្រោម៖

លេខ	ប្រភេទជំងឺធ្ងន់ធ្ងរ	អាការៈជំងឺធ្ងន់ធ្ងរ
		(i) ការឈឺចាប់ជាប្រចាំពីមុនមក និង (ii) សញ្ញាផ្លាស់ប្តូរ electrocardiographic របស់បេះដូងរួមជាមួយការកើតមានឡើងនៃសញ្ញាណដូចតទៅនេះ៖ ST elevation or depression, T wave inversion, pathological Q waves or left bundle branch block និង (iii) ការកើនឡើងនៃសារធាតុ cardiac biomarkers រួមមាន អង់ស៊ីម CPK-MB លើសពីកម្រិតធម្មតាដែលកំណត់ដោយមន្ទីរពិសោធន៍ ឬសារធាតុ Troponins ដែលបានកំណត់នៅកម្រិតដូចតទៅនេះ ឬខ្ពស់ជាងនេះតាមរយៈតេស្តឈាម៖ Cardiac Troponin T or Cardiac Troponin I > / = 0.5 ng/ml; និង លទ្ធផល ត្រូវតែបង្ហាញពីការកើតរោគសញ្ញានៃជំងឺស្លាកសាច់ដុំបេះដូងស្រួចស្រាវ (acute myocardial infarction) ដែលបញ្ជាក់ដោយគ្រូពេទ្យជំនាញ ខាងបេះដូង ឬវេជ្ជបណ្ឌិតជំងឺទូទៅ។ ចំពោះនិយមន័យខាងលើ រោគសញ្ញាខាងក្រោមមិនត្រូវបានរាប់បញ្ចូលឡើយ៖ - ការកើតរោគសញ្ញា acute coronary syndrome រួមបញ្ចូល តែមិនកំណត់ត្រឹម unstable angina - ការកើនឡើងនៃសារធាតុ cardiac biomarkers ដែលបង្កមកពីដំណើរការ percutaneous ដើម្បីព្យាបាល Coronary Artery Disease (CAD)។ ការវះកាត់បង្រៀងផ្លូវសរសៃឈាម Coronary Artery សំដៅទៅការវះកាត់បើកប្រអប់ទ្រូងដើម្បីកែតម្រូវ ឬព្យាបាល Coronary Artery Disease (CAD) តាមវិធីវះកាត់បង្រៀងផ្លូវសរសៃឈាម Coronary Artery។ ចំពោះនិយមន័យខាងលើវិធីសាស្ត្រព្យាបាលខាងក្រោម មិនត្រូវបានរាប់បញ្ចូលឡើយ៖ (i) ការវះកាត់ព្យាបាលសរសៃឈាម (ii) បច្ចេកទេសផ្សេងៗនៃការបោះបញ្ចូលឧបករណ៍តាមសរសៃឈាម Arteria ឬ ដាក់បំពង់ទុយោ (iii) ការវះកាត់ដោយចោទ (iv) ការព្យាបាលដោយបាញ់កាំរស្មី (Laser)

លេខ	ប្រភេទជំងឺធ្ងន់ធ្ងរ	អាការៈជំងឺធ្ងន់ធ្ងរ
		ការវះកាត់ប្រអប់ទ្រូង ឬប្រអប់ពោះដើម្បីចូលព្យាបាលផ្នែកខាងក្នុង ឬខាងក្រៅ សរសៃឈាម Aorta នៃប្រអប់ទ្រូង ឬប្រអប់ពោះ ការវះកាត់តាមរយៈការបើកប្រអប់ទ្រូង ឬប្រអប់ពោះដើម្បីព្យាបាល ឬកែតម្រូវការរីកប៉ោងសរសៃឈាម Aorta ការស្ទះសរសៃឈាម Aorta ឬការរំហែក Aorta។ ក្នុងនិយមន័យនេះ សរសៃឈាម Aorta មានន័យថា សរសៃឈាម Aorta នៃប្រអប់ទ្រូង និងប្រអប់ពោះ តែមិនរាប់បញ្ចូលសរសៃឈាមមែកធាងរបស់វាទេ។ សម្រាប់និយមន័យខាងលើ វិធីសាស្ត្រព្យាបាលខាងក្រោមមិនត្រូវបានរាប់បញ្ចូលឡើយ៖ (i) ការវះកាត់ព្យាបាលសរសៃឈាម (ii) បច្ចេកទេសផ្សេងៗ នៃការចោះបញ្ចូលឧបករណ៍តាមសរសៃឈាម Arteria ឬ ដាក់បំពង់ទុយោ (iii) ការវះកាត់ដោយចោះ (iv) ការព្យាបាលដោយបាញ់កាំរស្មី (Laser)
3	ជំងឺខួរក្បាល	ជំងឺដាច់សរសៃឈាមខួរក្បាល - ដែលបណ្តាលឲ្យមានការខូចខាតប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ជាមួយនឹងការបន្តនៃរោគសញ្ញាគ្លីនិក ការងាប់ជាលិកាខួរក្បាលដោយសារការខ្វះឈាម ការហូរឈាមក្នុងលលាដ៍ក្បាល ឬមានហើមដុំឈាមទៅបិទសរសៃឈាមមិនប្រក្រតីពីប្រភពខាងក្រៅលលាដ៍ក្បាល ដែលបណ្តាលឲ្យមានការខូចខាតប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ ជាមួយនឹងការបន្តនៃរោគសញ្ញាគ្លីនិក។ ការធ្វើរោគវិនិច្ឆ័យត្រូវផ្អែកលើការប្តូរដែលរកឃើញតាមរយៈស៊ីជីស្កេន (CT Scan) ឬការថត អ៊ុមអរអាយ MRI និងត្រូវបានបញ្ជាក់ពីវេជ្ជបណ្ឌិតជំនាញឯកទេសខាងផ្នែកប្រព័ន្ធប្រសាទដែលបានចុះបញ្ជី។ ការវាយតម្លៃនេះត្រូវតាមដានរយៈពេល 3 (បី) ខែ។ ចំពោះនិយមន័យខាងលើ ជំងឺខាងក្រោមមិនត្រូវបានរាប់បញ្ចូលឡើយ៖ (i) ការស្ទះសរសៃឈាមខួរក្បាលមួយរំពេច (ii) អាការៈរោគខួរក្បាលដោយសាររោគប្រកាំង (iii) ការរងរបួសដែលបណ្តាលឲ្យប៉ះពាល់ដល់ជាលិកា ឬសរសៃឈាមខួរក្បាល

លេខ	ប្រភេទជំងឺធ្ងន់ធ្ងរ	អាការៈជំងឺធ្ងន់ធ្ងរ
		(iv) ជំងឺសរសៃឈាមដែលប៉ះពាល់ដល់ភ្នែក ឬសរសៃចាតភ្នែក ឬមុខនាទីទប់លំនឹង។
4	ជំងឺសួត	ជំងឺសួតដំណាក់កាលចុងក្រោយ ជំងឺសួតដំណាក់កាលចុងក្រោយ បង្កឲ្យមានការខូចខាតប្រព័ន្ធដង្ហើមរាំ រ៉ាំ។ ត្រូវតែមានលក្ខណៈវិនិច្ឆ័យទាំងអស់ដូចខាងក្រោម៖ (i) ការបញ្ចូលអុកស៊ីសែនជាប្រចាំ (ii) ការចុះខ្សោយជាអចិន្ត្រៃយ៍នៃមុខងារសួត ដែលការវាស់កម្រិតដង្ហើមចេញ មានកម្រិតថេរ ហើយតិចជាង 1 លីត្រខ្យល់ក្នុងរយៈពេលមួយវិនាទីដំបូង (iii) ការដកដង្ហើមញាប់នៅពេលសម្រាក និង (iv) ការធ្វើវិភាគកម្រិតឧស្ម័នក្នុងសរសៃឈាម Artery ជាមួយនឹងសម្ពាធអុកស៊ីសែនដែលមានកម្រិត 55mmHg ឬតិចជាងនេះ។
5	ជំងឺថ្លើម	ការខូចថ្លើមដំណាក់កាលចុងក្រោយ ការខូចថ្លើមដំណាក់កាលចុងក្រោយមានអាការៈទាំងអស់ដូចខាងក្រោម៖ (i) ខាន់លឿងជាអចិន្ត្រៃយ៍ (ii) ទាចទឹក (ទឹកច្រើនលើសកម្រិតនៅក្នុងស្រាមពោះ) និង (iii) ការចុះខ្សោយមុខងារខួរក្បាលដោយសារជំងឺថ្លើមធ្ងន់ធ្ងរ។ ការខូចថ្លើមដោយសារការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនមិនត្រូវបានរាប់បញ្ចូលឡើយ។
6	ជំងឺតម្រងនោម	ការខូចតម្រងនោមដំណាក់កាលចុងក្រោយ ការខូចតម្រងនោមដំណាក់កាលចុងក្រោយ ត្រូវបានគេកំណត់ថា ជាការបាត់បង់មុខងារតម្រងនោមទាំងសងខាងដ៏រ៉ាំរ៉ៃ ដែលមិនអាចជាមកសភាពដើមបាន ដែលតម្រូវឲ្យមានការលាងឈាមជាទៀងទាត់ ឬធ្វើការផ្លាស់ប្តូរតម្រងនោម។
7	ការផ្លាស់ប្តូរសរីរាង្គ	ការផ្លាស់ប្តូរបេះដូង ការផ្លាស់ប្តូរបេះដូង ដែលបណ្តាលមកពីការខូចខាតបេះដូងដំណាក់កាលចុងក្រោយ និងមិនអាចជាសះស្បើយបាន។ ការផ្លាស់ប្តូរកោសិកាដើម ការផ្លាស់ប្តូរកោសិកា islet របស់បេះដូង និងការផ្លាស់ប្តូរផ្នែកណាមួយនៃបេះដូងមិនត្រូវបានរាប់បញ្ចូលឡើយ។ ការផ្លាស់ប្តូរសួត

លេខ	ប្រភេទជំងឺធ្ងន់ធ្ងរ	អាការៈជំងឺធ្ងន់ធ្ងរ
		ការផ្លាស់ប្តូរស្លូត ដែលបណ្តាលមកពីការខូចខាតស្លូតដំណាក់កាលចុងក្រោយ និងមិនអាចជាសះស្បើយបាន។ ការផ្លាស់ប្តូរកោសិកាដើម ការផ្លាស់ប្តូរកោសិកា islet របស់ស្លូត និងការផ្លាស់ប្តូរផ្នែកណាមួយនៃស្លូតមិនត្រូវបានរាប់បញ្ចូលឡើយ។ ការផ្លាស់ប្តូរថ្លើម ការផ្លាស់ប្តូរថ្លើម ដែលបណ្តាលមកពីការខូចខាតថ្លើមដំណាក់កាលចុងក្រោយ និងមិនអាចជាសះស្បើយបាន។ ការផ្លាស់ប្តូរកោសិកាដើម ការផ្លាស់ប្តូរកោសិកា islet របស់ថ្លើម និងការផ្លាស់ប្តូរផ្នែកណាមួយរបស់ថ្លើមមិនត្រូវបានរាប់បញ្ចូលឡើយ។ ការផ្លាស់ប្តូរតម្រងនោម ការផ្លាស់ប្តូរតម្រងនោម ដែលបណ្តាលមកពីការខូចខាតតម្រងនោមដំណាក់កាលចុងក្រោយ និងមិនអាចជាសះស្បើយបាន។ ការផ្លាស់ប្តូរកោសិកាដើម ការផ្លាស់ប្តូរកោសិកា islet របស់តម្រងនោម និងការផ្លាស់ប្តូរផ្នែកណាមួយនៃតម្រងនោមមិនត្រូវបានរាប់បញ្ចូលឡើយ។ ការផ្លាស់ប្តូរលំពែង ការផ្លាស់ប្តូរលំពែង ដែលបណ្តាលមកពីការខូចខាតលំពែងដំណាក់កាលចុងក្រោយ និងមិនអាចជាសះស្បើយបាន។ ការផ្លាស់ប្តូរកោសិកាដើម ការផ្លាស់ប្តូរកោសិកា islet របស់លំពែង និងការផ្លាស់ប្តូរផ្នែកណាមួយនៃលំពែងមិនត្រូវបានរាប់បញ្ចូលឡើយ។

VI. មេធាវីនៃការទាមទារសំណង

1. សេចក្តីជូនដំណឹងអំពីការទាមទារសំណង

សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីការទាមទារសំណងត្រូវតែប្រគល់មកឲ្យក្រុមហ៊ុន ក្នុងរយៈពេល 90 (កៅសិប) ថ្ងៃ បន្ទាប់ពីអ្នកត្រូវបានធានារ៉ាប់រងបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានអាការៈជំងឺធ្ងន់ធ្ងរ។ សេចក្តីជូនដំណឹងនេះ ត្រូវបានប្រគល់ឲ្យក្រុមហ៊ុននៅការិយាល័យរបស់ក្រុមហ៊ុន ដោយមានព័ត៌មានគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណអ្នកត្រូវបានធានារ៉ាប់រង នឹងត្រូវចាត់ទុកថាបានជូនដំណឹងដល់ក្រុម

ហ៊ុន។ ប្រសិនបើអ្នកទាមទារសំណង មិនបានជូនដំណឹងភ្លាមៗទេនោះ ក្រុមហ៊ុនមិនត្រូវបដិសេធការ ទាមទារសំណងណាមួយទេ ប្រសិនបើត្រូវបានបង្ហាញថា អ្នកទាមទារសំណងពុំមានលទ្ធភាពក្នុងការផ្តល់ សេចក្តីជូនដំណឹងភ្លាមៗ តាមដែលអាចធ្វើបាន ហើយសេចក្តីជូនដំណឹងនេះ ត្រូវបានធ្វើឡើងលឿនបំផុត តាមដែលអាចធ្វើបាន។

2. ភស្តុតាងបញ្ជាក់អំពីអាការៈជំងឺធ្ងន់ធ្ងរ

នៅពេលទទួលបានសេចក្តីជូនដំណឹងនេះ ក្រុមហ៊ុននឹងប្រគល់ជូនអ្នកទាមទារសំណង នូវទម្រង់ពាក្យស្នើ សុំសម្រាប់បំពេញ ដើម្បីជាភស្តុតាងបញ្ជាក់អំពីអាការៈជំងឺធ្ងន់ធ្ងរ។ ប្រសិនបើទម្រង់ពាក្យស្នើសុំមិនត្រូវ បានប្រគល់ឲ្យក្នុងរយៈពេល 15 (ដប់ប្រាំ) ថ្ងៃក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះទេ អ្នកទាមទារ សំណង ត្រូវបានចាត់ទុកថាបានអនុលោមតាមការតម្រូវនៃ ខ និងលក្ខខណ្ឌនេះ ប្រសិនបើគាត់បានផ្តល់ នូវភស្តុតាងជាលាយលក្ខណ៍អក្សរស្តីពីការកើតមាន លក្ខណៈ និងកម្រិតនៃអាការៈជំងឺធ្ងន់ធ្ងរដែលបានធ្វើ ការទាមទារសំណងនោះ។

3. ការដាក់ភស្តុតាងបញ្ជាក់អំពីអាការៈជំងឺធ្ងន់ធ្ងរ

ភស្តុតាងបញ្ជាក់អំពីអាការៈជំងឺធ្ងន់ធ្ងរ ត្រូវប្រគល់ឲ្យក្រុមហ៊ុន ក្នុងកំឡុងពេលរស់រានមានជីវិតរបស់អ្នកត្រូវ បានធានារ៉ាប់រង និងក្នុងរយៈពេល 6 (ប្រាំមួយ) ខែបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យនៃអាការៈជំងឺធ្ងន់ធ្ងរនេះ។

VII. ការកែប្រែ

ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែ ខ និងលក្ខខណ្ឌនានា នៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយធ្វើការជូន ដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 3 (បី) ខែមុន តាមរយៈអ៊ីមែល ឬសារជាអក្សរ ឬមធ្យោបាយផ្សេងៗ ហើយការកែប្រែនេះនឹងចាប់ផ្តើមអនុវត្ត នៅកាលបរិច្ឆេទការបន្តសុពលភាពនាពេលខាងមុខនៃផលិតផលធានា រ៉ាប់រងបន្ថែមនេះ។ ពុំមានការកែសម្រួលណាមួយ លើផលិតផលធានារ៉ាប់រងបន្ថែមនេះ អាចមានសុពលភាព បានឡើយ លុះត្រាតែត្រូវបានអនុញ្ញាតដោយក្រុមហ៊ុន ហើយការអនុញ្ញាតនេះត្រូវបានទទួលយក និងយល់ព្រម ដោយបញ្ជាក់លើផលិតផលធានារ៉ាប់រងបន្ថែមនេះ។

VIII. ការបន្តសុពលភាព

អ្នកអាចបន្តសុពលភាពផលិតផលធានារ៉ាប់រងបន្ថែមនេះជាថ្មី ដោយធ្វើការបង់បុព្វលាភធានារ៉ាប់រងដែល កំណត់ដោយក្រុមហ៊ុននៅពេលបន្តសុពលភាពនេះ។ បុព្វលាភធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ មិនត្រូវបានធានាថាមានកម្រិតថេរនោះទេ ហើយក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែ ឬកែសម្រួលបុព្វលាភ ធានារ៉ាប់រងនេះ នៅខណៈពេលបន្តសុពលភាពនេះ ដោយធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរ ក្នុងរយៈ ពេល 1 (មួយ) ខែមុន តាមរយៈអ៊ីមែល ឬសារជាអក្សរ ឬមធ្យោបាយផ្សេងៗទៀត។ ការកែប្រែ ឬកែតម្រូវបុព្វ លាភធានារ៉ាប់រងនេះ នឹងចាប់ផ្តើមអនុវត្តនៅកាលបរិច្ឆេទការបន្តសុពលភាពនាពេលខាងមុខនៃផលិតផល ធានារ៉ាប់រងបន្ថែមនេះ។

IX. ការលុបចោល

អ្នកអាចលុបចោលផលិតផលធានារ៉ាប់រងបន្ថែមនេះ នៅពេលណាក៏បាន ដោយគ្រាន់តែផ្តល់សេចក្តីជូនដំណឹង ជាលាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន។

X. ការបញ្ចប់

បន្ថែមពីលើ ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ការធានារ៉ាប់រងរបស់អ្នកក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ នឹងបញ្ចប់ដោយស្វ័យប្រវត្តិ នៅកាលបរិច្ឆេទណាមួយខាងក្រោមដែលកើតឡើងមុនគេ៖

1. កាលបរិច្ឆេទនៃការបង់អត្ថប្រយោជន៍សម្រាប់ជំងឺ/ការវះកាត់ក្រុមទី 2
2. កាលបរិច្ឆេទផុតកំណត់នៃផលិតផលធានារ៉ាប់រងបន្ថែម ដូចដែលបានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង។

XI. ករណីមិនធានា

ផលិតផលធានារ៉ាប់រងបន្ថែមនេះមិនធានាលើ៖

1. ជំងឺ ឬការវះកាត់ណាមួយក្រៅពីការធ្វើរោគវិនិច្ឆ័យ ឬការវះកាត់សម្រាប់អាការៈជំងឺធ្ងន់ធ្ងរដូចបានកំណត់ ក្នុង ខ និងលក្ខខណ្ឌនេះ ឬ
2. រោគសញ្ញា ឬអាការៈរោគនៃអាការៈជំងឺធ្ងន់ធ្ងរដែលបានកំណត់ថាជាជំងឺ/វះកាត់ក្រុមទី 1 ត្រូវបានបង្ហាញ ឲ្យឃើញមុន ឬក្នុងកំឡុងពេល 120 (មួយរយម្ភៃ) ថ្ងៃរាប់ចាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែម ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ ឬ
3. រោគសញ្ញា ឬអាការៈរោគនៃអាការៈជំងឺធ្ងន់ធ្ងរដែលបានកំណត់ថាជា ជំងឺ/វះកាត់ក្រុមទី 2 បានកើតឡើង មុន ឬក្នុងកំឡុងពេល 90 (កៅសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ ឬ
4. អាការៈជំងឺធ្ងន់ធ្ងរកើតឡើងដោយផ្ទាល់ ឬប្រយោលពីស្ថានភាពមុនពេលធានារ៉ាប់រងដូចបានកំណត់ ដែលកើតមាន មុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃ ផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
5. អាការៈជំងឺធ្ងន់ធ្ងរ ដែលតាមគំនិតរបស់ក្រុមហ៊ុន កើតមានដោយផ្ទាល់ ឬដោយប្រយោលពីវត្តមាននៃមេរោគ អេដស៍ (AIDS ឬ HIV) និងលក្ខខណ្ឌផ្សេងៗដែលពាក់ព័ន្ធ។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការតម្រូវឲ្យអ្នកត្រូវបានធានារ៉ាប់រងទៅពិនិត្យឈាមរកមេរោគអេដស៍ ដែលជាលក្ខខណ្ឌដំបូងបង្អស់ក្នុងការទទួលយកការទាមទារសំណងណាមួយ។ ចំពោះមូលដ្ឋានបំណងផលិតផលធានារ៉ាប់រងបន្ថែមនេះ:
 - (i) និយមន័យនៃ ជំងឺអេដស៍ (AIDS) ត្រូវតែជានិយមន័យដែលត្រូវបានប្រើ ដោយអង្គការសុខភាពពិភពលោកក្នុងឆ្នាំ 1987 ឬការកែប្រែណាមួយក្រោយមកទៀត ទៅលើនិយមន័យនោះដោយអង្គការសុខភាពពិភពលោក។

(ii) ការឆ្លងមេរោគនេះ ត្រូវបានចាត់ទុកថាបានកើតឡើងនៅពេលដែលការពិនិត្យឈាម ឬការពិនិត្យផ្សេងៗ ដែលពាក់ព័ន្ធ ហើយដែលតាមយោបល់របស់ក្រុមហ៊ុន បង្ហាញថាមានផ្ទុកវីរុសហ៊ីវ ឬអង់ទីកាប្រឆាំងមេរោគនេះ។

6. អាការៈជំងឺធ្ងន់ធ្ងរនោះស្ថិតនៅក្រុមតែមួយ ឬមានកម្រិតដូចគ្នា នឹងជំងឺធ្ងន់ធ្ងរដែលធ្លាប់បានទាមទារសំណងពីមុន ឬ
7. រាល់ការធ្វើរោគវិនិច្ឆ័យលើអាការៈជំងឺធ្ងន់ធ្ងរណាមួយ ទោះដោយផ្ទាល់ ឬដោយប្រយោល ដែលបណ្តាលមកពីការផ្តល់កំណើតមិនត្រឹមត្រូវ ឬដោយមេរោគពីកំណើត ដែលត្រូវបានពិនិត្យឃើញ ឬធ្វើរោគវិនិច្ឆ័យមុនពេលអ្នកត្រូវបានធានារ៉ាប់រងមានអាយុ 17 (ដប់ប្រាំពីរ) ឆ្នាំ ឬ
8. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលកើតឡើងដោយសារការធ្វើឲ្យប្តូរសន្ទនាឯង ឬ
9. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលកើតឡើងដោយផ្ទាល់ពីការពិសាគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំញៀនហួសកម្រិត ឬ
10. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលបណ្តាលមកពីស្ថានភាពផ្លូវកាយ ឬផ្លូវចិត្តដែលបានកើតមានមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំធានារ៉ាប់រង ឬរបាយការណ៍សុខភាព ឬ
11. ការបរិច្ចាគផ្នែកណាមួយនៃរាងកាយរបស់អ្នកដែលត្រូវបានធានារ៉ាប់រង។